

ធនាគារវប្បធិការស៊ី ប័ណ្ណ

(ចុះបញ្ជីពាណិជ្ជកម្មលេខ ០០០១០៥៩៣)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

មាតិកា

	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស	២ - ៣
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស	៤
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំត្រីមាស	៥ - ៦
របាយការណ៍បម្រែបម្រួលមូលធនសង្ខេបប្រចាំត្រីមាស	៧ - ៨
របាយការណ៍លំហូរសាច់ប្រាក់សង្ខេបប្រចាំត្រីមាស	៩ - ១០
កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស	១១ - ៣៥

ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស មិនបង្ហាញ នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ ។ ដូច្នេះហើយ ចូរអានរបាយការណ៍ហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ជាមួយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសេចក្តី ជូនដំណឹងជាសាធារណៈរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ អំឡុងពេលការិយបរិច្ឆេទប្រចាំត្រីមាសនេះ ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

យោងទៅតាមមតិរបស់ក្រុមប្រឹក្សាភិបាល ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ដែលភ្ជាប់មក ជាមួយ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") បានបង្ហាញយ៉ាងត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជា សារវន្តទាំងអស់នូវស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុសម្រាប់ ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ និងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ដោយ អនុលោមទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុ ចន្លោះពេល ។ គិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមាន លទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលនៅពេលដល់កាលកំណត់សង។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល៖



លោក Madi Akmambet
អភិបាលប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២



Head Office

No 141, 146, 148, and 148ABCD, Preah Sihanouk Blvd, and No 15 and 153ABC, Street 278, Sangkat Boeung Keng Kang I, Khan Boeung Keng Kang, Phnom Penh, Kingdom of Cambodia

Tel: (+855) 23 225 333
info@ababank.com
www.ababank.com

Fax: (+855) 23 216 333
P.O. Box: 2277
SWIFT: ABAKHPP

របាយការណ៍ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

ជូនចំពោះភាគទុនិក ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

សេចក្តីផ្តើម

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសដែលបានភ្ជាប់មកជាមួយរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រួមទាំងរបាយការណ៍ចំណេញ ឬខាត សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ និងលទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំត្រីមាស របាយការណ៍បម្រែបម្រួលមូលធនសង្ខេបប្រចាំត្រីមាស និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបប្រចាំត្រីមាស សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ និងកំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ។ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងការបង្ហាញព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺធ្វើសេចក្តីសន្និដ្ឋាន លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ដោយផ្អែកទៅលើការត្រួតពិនិត្យរបស់យើងខ្ញុំ ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលដែលអនុវត្តដោយសវនករឯករាជ្យរបស់សហគ្រាស ។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុប្រចាំត្រីមាស រួមមានការចោទជាសំណួរ ជាពិសេសចំពោះបុគ្គលទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងការអនុវត្តនីតិវិធីវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗទៀត ។ ការត្រួតពិនិត្យ មានវិសាលភាពតូចជាសារវន្តជាងការធ្វើសវនកម្ម ដែលអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាស្តីពីសវនកម្ម ។ ជាលទ្ធផលការត្រួតពិនិត្យនេះ មិនអាចធ្វើឱ្យយើងខ្ញុំផ្តល់នូវអំណាច យើងខ្ញុំបាន ស្វែងយល់អំពីបញ្ហាជាសារវន្តទាំងអស់ ដូចការធ្វើសវនកម្មទេ ។ ដូច្នេះយើងខ្ញុំ មិនបញ្ចេញមតិយោបល់សវនកម្មទេ ។



សេចក្តីសន្និដ្ឋាន

យោងទៅតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថាមិនមានបញ្ហាណាមួយ ដែលធ្វើឱ្យយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ដែលបានភ្ជាប់មកជាមួយ មិនបានបង្ហាញនូវគ្រប់ទិដ្ឋភាព ជាសារវន្តទាំងអស់ ដោយស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា លេខ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខូអិលធីឌី



ខួយ គឹមលេង
នាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២២

ធនាគារវិស័យហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

	កំណត់ សម្គាល់	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ		៤៤៥.៧១៥.៤០៧	១.៨១៤.០៦២	៤៧៨.៨២៩.៨៣៤	១.៩៥០.៧៥៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		១.២៩១.៥៩៤.២១៥	៥.២៥៦.៧៨៨	១.៣៥៣.៩៥៣.៧៦៩	៥.៥១៦.០០៨
សមតុល្យនៅធនាគារនានា		៤៥៥.២៦២.៨៦៧	១.៨៥២.៩២០	៥៥៧.៤៥៦.១១៤	២.២៧១.០៧៦
ឥណទានផ្តល់ដល់អតិថិជន	៤	៦.០៣៨.៣០៨.១៩០	២៤.៥៧៥.៩១៤	៥.២៧៨.៩៨៩.៥៩៦	២១.៥០៦.៦០៤
មូលបត្រវិនិយោគ		៣៧.៨៣៧.៥៦១	១៥៣.៩៩៩	៣៦.៨៣៩.៦៧៥	១៥០.០៨៥
ទ្រព្យសម្បត្តិ និងបរិក្ខារ		៥៣.៩៨៧.៥៣៦	២១៩.៥៦៦	៤៧.៦៤៣.៧៨៣	១៩៤.១០១
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	៥	៥៦.១៥៦.២៧០	២២៨.៥៥៦	៣៩.៨៩៣.២៣៨	១៦២.៥២៥
ទ្រព្យសកម្មអរូបី		១៥.១៦១.៦២៧	៦១.៧០៨	១៥.៨៨៧.៣៤៨	៦៤.៧២៥
ទ្រព្យសកម្មពន្ធពន្យារ		៤.៣៦៦.៨៩៤	១៧.៧៧៣	១០.៨៧៥.៥៥៥	៤៤.៣០៧
ទ្រព្យសកម្មផ្សេងៗ	៦	៦៥.៩៦៧.៧៣៣	២៦៨.៤៨៩	៤០.៦៩១.៤៨២	១៦៥.៧៧៧
ទ្រព្យសកម្មសរុប		៨.៤៦៤.៣១៨.៣០០	៣៤.៤៤៩.៧៧៥	៧.៨៦១.០៦០.៣៩៤	៣២.០២៥.៩៦១
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		១៥៣.៨៣៣.៣៦៨	៦២៦.១០២	៩៥.៥៣១.៧៤២	៣៨៩.១៩៦
ប្រាក់បញ្ញើរបស់អតិថិជន		៦.៧២៩.៣១៣.៥៩៨	២៧.៣៨៨.៣០៦	៦.២០៨.១៩៨.៣៤៣	២៥.២៩២.២០០
មូលបត្របំណុល	៧	២១.៤២៣.៥២៧	៨៧.១៩៤	២១.៣១០.៩៩៦	៨៦.៨២១
ប្រាក់កម្ចី	៨	១០៦.០៩៧.៩២២	៤៣១.៨១៩	១៩៧.៣៩៩.៦២៦	៨០៤.២០៦
អនុបំណុល		១៤៤.១២៧.២១២	៥៨៦.៥៩៨	១៤៨.០២៧.៩៦២	៦០៣.០៦៦
បំណុលពន្ធលើប្រាក់ចំណេញ		២២.៣៣៧.១៦២	៩០.៩១២	៤៦.៩៥៧.២៣៦	១៩១.៣០៤
បំណុលភតិសន្យា	៩	៥៨.៨៤៩.៦៨៩	២៣៩.៥១៨	៤២.៤៦៣.៣៥៥	១៧២.៩៩៦
បំណុលផ្សេងៗ		៤៧.៩៥០.១៥៧	១៩៥.១៥៦	៥១.៣៥៨.៦៤៥	២០៩.២៣៦
បំណុលសរុប		៧.២៨៣.៩៣៦.៦៣៥	២៩.៦៤៥.៦០៥	៦.៨១១.២៤៧.៩០៥	២៧.៧៤៩.០២៥
មូលធន					
ដើមទុន		៦៦០.០០០.០០០	២.៦៨៦.២០០	៥២០.០០០.០០០	២.១១៨.៤៨០
ទុនបម្រុងតាមបទប្បញ្ញត្តិ	១០	៧៨.៦៧៦.០៩០	៣២០.២១២	៤៣.៦៣៧.៩០៩	១៧៧.៧៨១
ប្រាក់ចំណេញរក្សាទុក		៤៤១.៧០៩.៥៧៥	១.៧៩០.០៥២	៤៨៦.១៧៤.៥៨០	១.៩៧០.៩៣១
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	៧.៧០៦	-	៩.៧៤៤
មូលធនសរុប		១.១៨០.៣៨៥.៦៦៥	៤.៨០៤.១៧០	១.០៤៩.៨១២.៤៨៩	៤.២៧៦.៩៣៦
បំណុល និងមូលធនសរុប		៨.៤៦៤.៣១៨.៣០០	៣៤.៤៤៩.៧៧៥	៧.៨៦១.០៦០.៣៩៤	៣២.០២៥.៩៦១

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី ១១ ដល់ទី ៣៥ គឺជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសនេះ ។

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំត្រីមាស
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៣ខែ		ដំណាច់ការិយបរិច្ឆេទ ៣ខែ	
		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	១១	១៤០.៣៦៣.៥៨១	៥៦៩.៣១៥	១០៩.២៦៣.៥៨៣	៤៤៣.៩៣៨
ចំណាយលើការប្រាក់		(១៨.៦៥៩.៦៦២)	(៧៥.៦៨៤)	(១៦.០១២.៥០៤)	(៦៥.០៥៩)
ចំណូលពីការប្រាក់សុទ្ធ		១២១.៧០៣.៩១៩	៤៩៣.៦៣១	៩៣.២៥១.០៧៩	៣៧៨.៨៧៩
ចំណូលពីកម្រៃជើងសារ		១៨.០៤៩.១៦១	៧៣.២០៧	១២.៨៣៨.៩៩០	៥២.១៦៥
ចំណាយលើកម្រៃជើងសារ		(៦.៤១២.៨៣៣)	(២៦.០១០)	(៤.៨១៩.៨៩៥)	(១៩.៥៨៣)
ចំណូលពីកម្រៃជើងសារសុទ្ធ		១១.៦៣៦.៣២៨	៤៧.១៩៧	៨.០១៩.០៩៥	៣២.៥៨២
ចំណូលប្រតិបត្តិការផ្សេងៗ		៥៧៦.១០៧	២.៣៣៧	១.២៥១.២៣២	៥.០៨៤
ចំណាយបុគ្គលិក	១២	(២៥.៥៥២.១៦២)	(១០៣.២៣៤)	(២០.៦៨៣.២៥៩)	(៨៤.០៣៦)
ចំណាយរំលស់		(៥.៧៧៤.០៥០)	(២៣.៤២០)	(៤.៥៨៣.០១៧)	(១៨.៦២១)
ចំណាយប្រតិបត្តិការ		(៩.៦៩៤.៧៤២)	(៣៩.៣២២)	(៧.៩៧៣.៨១៩)	(៣២.៣៩៨)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃ					
លើទ្រព្យសកម្មហិរញ្ញវត្ថុ		(១៣.៣៣៣.១៧២)	(៥៤.០៧៩)	(១១.៦៣០.៤៦៥)	(៤៧.២៥៥)
ប្រាក់ចំណេញមុនពន្ធដារ		៧៩.៦៦២.២២៨	៣២៣.១១០	៥៧.៦៥០.៨៤៦	២៣៤.២៣៥
ពន្ធលើប្រាក់ចំណេញ		(១៦.៦៩៣.០០០)	(៦៧.៧០៧)	(១២.១៧១.០០០)	(៤៩.៤៥១)
ប្រាក់ចំណេញក្នុងគ្រា		៦២.៩៦៩.២២៨	២៥៥.៤០៣	៤៥.៤៧៩.៨៤៦	១៨៤.៧៨៤
លទ្ធផលលម្អិតផ្សេងៗ		-	១០.៥០៩	-	១០.៤៦៤
លទ្ធផលលម្អិតសរុបក្នុងគ្រា		៦២.៩៦៩.២២៨	២៦៥.៩១២	៤៥.៤៧៩.៨៤៦	១៩៥.២៤៨

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ ដល់ទំព័រទី៣៥ គឺជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសនេះ ។

ធនាគារវិជ្ជាជីវៈកម្ពុជា ភ្នំពេញ

**របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបប្រចាំត្រីមាស
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២**

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	១១	២៧១.៥៨៧.៨០២	១.១០២.៦៤៦	២១២.២០៦.២០២	៨៦១.៧៦៩
ចំណាយលើការប្រាក់		(៣៤.៩៧៩.០៩៨)	(១៤២.០១៥)	(៣១.៤៩២.៤០៣)	(១២៧.៨៩១)
ចំណូលពីការប្រាក់សុទ្ធ		២៣៦.៦០៨.៧០៤	៩៦០.៦៣១	១៨០.៧១៣.៧៩៩	៧៣៣.៨៧៨
ចំណូលពីកម្រៃជើងសារ		៣៤.០៧៩.៨៤១	១៣៨.៣៦៤	២៥.៤៦៤.៦៣១	១០៣.៤១២
ចំណាយលើកម្រៃជើងសារ		(១១.៩៩៣.៩៨៩)	(៤៨.៦៩៦)	(៩.៣៥៦.០១៦)	(៣៧.៩៩៥)
ចំណូលពីកម្រៃជើងសារសុទ្ធ		២២.០៨៥.៨៥២	៨៩.៦៦៨	១៦.១០៨.៦១៥	៦៥.៤១៧
ចំណូលប្រតិបត្តិការផ្សេងៗ		៣.៥៣៩.៥០២	១៤.៣៧០	២.៤១៥.៨៤១	៩.៨១១
ចំណាយបុគ្គលិក	១២	(៤៨.៥៧៤.៧៧៨)	(១៩៧.២១៤)	(៤០.៤៨៩.៧១៤)	(១៦៤.៤២៩)
ចំណាយរំលស់		(១១.២៩៣.១៦៤)	(៤៥.៨៥០)	(៩.០២៦.៤៧០)	(៣៦.៦៥៦)
ចំណាយប្រតិបត្តិការ		(១៨.៣៨៤.៧៩៤)	(៧៤.៦៤២)	(១៦.១៨៦.២២៤)	(៦៥.៧៣១)
ការខាតបង់សុទ្ធ នៃឱនភាពតម្លៃ លើទ្រព្យសកម្មហិរញ្ញវត្ថុ		(១៨.៧៤៤.១៤៦)	(៧៦.១០១)	(១៥.៧៩១.៣៥៣)	(៦៤.១២៩)
ប្រាក់ចំណេញមុនពន្ធសុទ្ធ		១៦៥.២៣៧.១៧៦	៦៧០.៨៦២	១១៧.៧៤៤.៤៩៤	៤៧៨.១៦១
ពន្ធលើប្រាក់ចំណេញ		(៣៤.៦៦៤.០០០)	(១៤០.៧៣៦)	(២៤.៧៩១.០០០)	(១០០.៦៧៥)
ប្រាក់ចំណេញក្នុងគ្រា		១៣០.៥៧៣.១៧៦	៥៣០.១២៦	៩២.៩៥៣.៤៩៤	៣៧៧.៤៨៦
លទ្ធផលលម្អិតផ្សេងៗ		-	(២.០៣៨)	-	១១.៤០៩
លទ្ធផលលម្អិតសរុបក្នុងគ្រា		១៣០.៥៧៣.១៧៦	៥២៨.០៨៨	៩២.៩៥៣.៤៩៤	៣៨៨.៨៩៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ ដល់ទី៣៥ គឺជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសនេះ ។

ធនាគារវេឌ្យនៈរេស៊ី ចំកាត់

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	លានរៀល	ដុល្លារអាមេរិក	លានរៀល	
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ										
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១										
ថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៣៣៥.០០០.០០០	១.៣៥៥.០៧៥	៤២.១៤១.៨៨៧	១៧០.៤៦៤	៣៩០.៦៤៦.៤២៤	១.៥៨២.៣៣០	(២.១៦៥)	៧៦៧.៧៨៨.៣១១	៣.១០៥.៧០៤	
បំប្លែងពីប្រាក់ចំណេញរក្សាទុក	១១៥.០០០.០០០	៤៦៧.០១៥	-	-	(១១៥.០០០.០០០)	(៤៦៧.០១៥)	-	-	-	
	៤៥០.០០០.០០០	១.៨២២.០៩០	៤២.១៤១.៨៨៧	១៧០.៤៦៤	២៧៥.៦៤៦.៤២៤	១.១១៥.៣១៥	(២.១៦៥)	៧៦៧.៧៨៨.៣១១	៣.១០៥.៧០៤	
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	៩២.៩៥៣.៤៩៤	៣៧៧.៤៨៦	-	៩២.៩៥៣.៤៩៤	៣៧៧.៤៨៦	
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូរ រូបិយប័ណ្ណ	-	-	-	-	-	-	១១.៤០៩	-	១១.៤០៩	
	-	-	-	-	៩២.៩៥៣.៤៩៤	៣៧៧.៤៨៦	១១.៤០៩	៩២.៩៥៣.៤៩៤	៣៨៨.៨៩៥	
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ ទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	(១.៥៥៣.៤១៧)	(៦.៣៣០)	១.៥៥៣.៤១៧	៦.៣៣០	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	១១.៦៦០	-	១.២៦៤	-	-	-	-	១២.៩២៤	
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	៤៥០.០០០.០០០	១.៨៣៣.៧៥០	៤០.៥៨៨.៤៧០	១៦៤.១៩៤	៣៧៧.១៥៣.៣៣៥	១.១៩៤.១៣១	៩.២៤៤	៨៦០.៧៤១.៨០៥	៣.៥០៧.៥២៣	

ធនាគារវឌ្ឍនៈរេស៊ី ម៉ាកាត

របាយការណ៍បម្រែបម្រួលមូលធនសង្ខេបប្រចាំត្រីមាស (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការ	សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ប្តូរប៊ិយប័ណ្ណ លានរៀល	ដុល្លារអាមេរិក	លានរៀល
សម្រាប់ដំណាច់ការិយបរិច្ឆេទ៦ខែ									
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២									
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥២០.០០០.០០០	២.១១៨.៤៨០	៤៣៦.៣៧.៩០៩	១៧៧.៧៨១	៤៨៦.១៧៤.៥៨០	១.៩៧០.៩៣១	៩.៧៤៤	១.០៤៩.៨១២.៤៨៩	៤.២៧៦.៩៣៦
បំប្លែងពីប្រាក់ចំណេញរក្សាទុក	១៤០.០០០.០០០	៥៦៨.៤០០	-	-	(១៤០.០០០.០០០)	(៥៦៨.៤០០)	-	-	-
	៦៦០.០០០.០០០	២.៦៨៦.៨៨០	៤៣៦.៣៧.៩០៩	១៧៧.៧៨១	៣៤៦.១៧៤.៥៨០	១.៤០២.៥៣១	៩.៧៤៤	១.០៤៩.៨១២.៤៨៩	៤.២៧៦.៩៣៦
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	១៣០.៥៧៣.១៧៦	៥៣០.១២៦	-	១៣០.៥៧៣.១៧៦	៥៣០.១២៦
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូរ									
រូបិយប័ណ្ណ	-	-	-	-	-	-	(២.០៣៨)	-	(២.០៣៨)
	-	-	-	-	១៣០.៥៧៣.១៧៦	៥៣០.១២៦	(២.០៣៨)	១៣០.៥៧៣.១៧៦	៥២៨.០៨៨
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ									
ទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	៣៥.០៣៨.១៨១	១៤២.៦០៥	(៣៥.០៣៨.១៨១)	(១៤២.៦០៥)	-	-	-
លម្អៀងពីការប្តូរប៊ិយប័ណ្ណ	-	(៦៨០)	-	(១៧៤)	-	-	-	-	(៨៥៤)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	៦៦០.០០០.០០០	២.៦៨៦.២០០	៧៨.៦៧៦.០៩០	៣២០.២១២	៤៤១.៧០៩.៥៧៥	១.៧៩០.០៥២	៧.៧០៦	១.១៨០.៣៨៥.៦៦៥	៤.៨០៤.១៧០

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី១១ដល់ទំព័រទី៣៥ គឺជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសនេះ ។

ធនាគារវិជ្ជាជីវៈកម្ពុជា បំណែង

**របាយការណ៍លំហូរសាច់ប្រាក់សង្ខេបប្រចាំត្រីមាស
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២**

កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
	លំហូរសាច់ប្រាក់ពីសកម្មភាព ប្រតិបត្តិការ			
ប្រាក់ចំណេញមុនបង់ពន្ធ	១៦៥.២៣៧.១៧៦	៦៧០.៨៦២	១១៧.៧៤៤.៤៩៤	៤៧៨.១៦១
<i>និយ័តភាព៖</i>				
ចំណាយរំលស់	១១.២៩៣.១៦៤	៤៥.៨៥០	៩.០២៦.៤៧០	៣៦.៦៥៦
ការខាតបង់សុទ្ធនៃឱនភាពតម្លៃ លើទ្រព្យសកម្មហិរញ្ញវត្ថុ ខាត/(ចំណេញ) បានពីការលក់ ទ្រព្យសម្បត្តិ និងបរិក្ខារ	១៨.៧៤៤.១៤៦	៧៦.១០១	១៥.៧៩១.៣៥៣	៦៤.១២៩
ចំណេញពីការកែប្រែ ភតិសន្យា	៤៤.៦២៧	១៨១	(១០៣.៣៩៨)	(៤២០)
ចំណូលពីការប្រាក់សុទ្ធ	(២៣៦.៦០៨.៧០៤)	(៩៦០.៦៣១)	(១៨០.៧១៣.៧៩៩)	(៧៣៣.៨៧៨)
	(៤១.៣១៤.២៣៤)	(១៦៧.៧៣៧)	(៣៨.២៩៨.៤៨៤)	(១៥៥.៥២៩)
<i>បម្រែបម្រួល៖</i>				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១១៥.៦១៧.៣៨៨	៤៦៩.៤០៧	១២១.៨៥៨.៣៧២	៤៩៤.៨៦៧
សមតុល្យនៅធនាគារនានា	២.៧៥៨.៧៤៥	១១.២០១	(៤០.០៤៥.៤៦៣)	(១៦២.៦២៥)
ឥណទានផ្តល់ដល់អតិថិជន	(៧៧៤.០៨៦.៣៣០)	(៣.១៤២.៧៩០)	(៦៤៨.៨០៦.០២០)	(២.៦៣៤.៨០១)
ទ្រព្យសកម្មផ្សេងៗ	(២៥.៨១០.០៦៨)	(១០៤.៧៨៩)	(៤.៦៩៨.១២៨)	(១៩.០៧៩)
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៥៨.២៧១.០៣៩	២៣៦.៥៨០	១៧.០៩២.០៨៧	៦៩.៤១១
ប្រាក់បញ្ញើរបស់អតិថិជន	៥១៨.៨៤៦.៣៥៣	២.១០៦.៥១៦	៦៥៤.២៧១.៣៥៩	២.៦៥៦.៩៩៦
បំណុលផ្សេងៗ	(៣.៤៦៣.៥៣៣)	(១៤.០៦២)	៤.៣៩៤.៧៥៤	១៧.៨៤៦
សាច់ប្រាក់សុទ្ធ(ប្រើប្រាស់ក្នុង) បានពីប្រតិបត្តិការ	(១៤៩.១៨០.៦៤០)	(៦០៥.៦៧៤)	៦៥.៧៦៨.៤៧៧	២៦៧.០៨៦
ការប្រាក់បានទទួល	២៦៤.៤៥៧.២៩១	១.០៧៣.៦៩៧	២០៥.៨៥៥.៣៥៩	៨៣៥.៩៧៩
ការប្រាក់បានបង់	(៣៤.៨៥៥.១២៣)	(១៤១.៥១២)	(២៩.២៦២.១៧១)	(១១៨.៨៣៤)
ពន្ធលើប្រាក់ចំណូលបានបង់	(៥២.៧៧៥.៤១៣)	(២១៤.២៦៨)	(៣៩.៧៧៩.៩៦៧)	(១៦១.៥៤៦)
សាច់ប្រាក់បានពីសកម្មភាព ប្រតិបត្តិការ	២៧.៦៤៦.១១៥	១១២.២៤៣	២០២.៥៨១.៦៩៨	៨២២.៦៨៥

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

របាយការណ៍លំហូរសាច់ប្រាក់សង្ខេបប្រចាំត្រីមាស (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

	កំណត់ សម្គាល់	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
លំហូរសាច់ប្រាក់ពីសកម្មភាព វិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(១១.៦៩៦.៣៨២)	(៤៧.៤៨៧)	(៥.៤៨៤.៦៥៦)	(២២.២៧៤)
ការទិញទ្រព្យសកម្មអរូបី		(៥៨៨.៨១៧)	(២.៣៩១)	(៥.៦៦១.៨៩៨)	(២២.៩៩៣)
សាច់ប្រាក់បានពីការលក់ទ្រព្យ សម្បត្តិ និងបរិក្ខារ		២៤.០១៤	៩៧	១០៣.៣៩៨	៤២០
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		(១២.០៦១.១៨៥)	(៤៩.៧៨១)	(១១.០៤៣.១៥៦)	(៤៤.៨៤៧)
លំហូរសាច់ប្រាក់ពីសកម្មភាព ហិរញ្ញប្បទាន					
សាច់ប្រាក់បានពីប្រាក់កម្ចី		១៣៥.២៨១.១២១	៥៤៩.២៤១	២៨៧.៤៦៤.០៤៩	១.១៦៧.៣៩២
ការទូទាត់សងប្រាក់កម្ចី		(២២២.៩៨៣.៧៥៩)	(៩០៥.១៥២)	(២០២.៧២១.៩២២)	(៨២៣.២៥៤)
ការទូទាត់សងអនុបណ្ណាល		(៣.៩០០.០០០)	(១៥.៨៣៤)	(៣.៩០០.០០០)	(១៥.៨៣៤)
ការទូទាត់សងប្រាក់ដើមកតិសន្យា		(៥.៣២៤.៩៦៣)	(២១.៦១៩)	(៤.០១០.០៥៧)	(១៦.២៨៥)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/ បានពីសកម្មភាពហិរញ្ញប្បទាន		(៩៦.៨៨៧.៦០១)	(៣៩៣.៣៦៤)	៧៦.៨៣២.០៧០	៣១២.០១៥
ការថយចុះសុទ្ធនូវសាច់ប្រាក់និង សាច់ប្រាក់សមមូល		(៨១.៥០២.៦៧១)	(៣៣០.៩០២)	២៦៨.៣៧០.៦១២	១.០៨៩.៨៥៣
សាច់ប្រាក់និងសាច់ប្រាក់ សមមូលនាដើមគ្រា		៩៥៥.៣២៤.២៥១	៣.៨៩១.៩៩១	៥៩៥.២២០.៣៨៨	២.៤០៧.៦៦៦
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៤.៦៣៦)	-	២១.៦១៤
សាច់ប្រាក់និងសាច់ប្រាក់ សមមូលនាចុងគ្រា	១៣	៨៧៣.៨២១.៥៨០	៣.៥៥៦.៤៥៣	៨៦៣.៥៩១.០០០	៣.៥១៩.១៣៣

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការបំប្លែងប្រាក់ចំណេញរក្សាទុករបស់ធនាគារចំនួន ១៤០ លានដុល្លារអាមេរិក ទៅជាមូលធន ដែលធ្វើឲ្យដើមទុនសរុបកើនដល់ ៦៦០ លានដុល្លារអាមេរិក ដែលស្មើនឹង ៦៦០.០០០ ភាគហ៊ុន ជាមួយតម្លៃចារឹក ១.០០០ ដុល្លារអាមេរិក ក្នុងមួយហ៊ុន ។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី ១១ដល់ទី៣៥ គឺជាផ្នែកមួយនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសនេះ ។

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១. អំពីធនាគារ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា "ធនាគារ") បានចុះបញ្ជីក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ១៩៩៦ ជាមួយក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ Co. ៣២២/៩៧E (លេខចុះបញ្ជីពាណិជ្ជកម្មថ្មី ០០០១០៥៩៣) និង បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៦ ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ ធនាគារជាតិនៃកម្ពុជា ("NBC") បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ ១៤ ដល់ធនាគារ ។

សកម្មភាពចម្បង របស់ធនាគារ គឺផ្តល់សេវាកម្មធនាគារ និង សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងរបស់ធនាគារ នៅក្នុង ការិយបរិច្ឆេទនេះទេ ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ ១៤១ ១៤៦ ១៤៨ និង១៤៨ អា បេ សេ ដេ មហាវិថី ព្រះសីហនុ និងលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ២៧៨ និង ផ្ទះលេខ ១៧១ ផ្លូវត្រសក់ផ្អែម ភូមិទី៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅ ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ត្រូវបានធ្វើការត្រួតពិនិត្យដោយពុំបានធ្វើសវនកម្មនោះទេ ។

២. មូលដ្ឋាននៃការរៀបចំ

២.១ របាយការណ៍អនុលោមភាព

ព័ត៌មានសង្ខេបប្រចាំត្រីមាស ត្រូវបានរៀបចំឡើង ដោយអនុលោមតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃ កម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស មិនបានរាប់បញ្ចូល នូវកំណត់សម្គាល់ទាំងអស់ ដែលមានក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ ។ ដូច្នេះហើយ ព័ត៌មានហិរញ្ញវត្ថុប្រចាំត្រីមាស គួរតែអានជាមួយ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសេចក្តីជូនដំណឹងជា សាធារណៈរបស់ធនាគារ នៅអំឡុងការិយបរិច្ឆេទប្រចាំត្រីមាសនេះ ។

២.២ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗនិងប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា

ការរៀបចំព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស តម្រូវឱ្យគណៈគ្រប់គ្រង ធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងសមតុល្យទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីអិលស៊ី

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

២. មូលដ្ឋាននៃការរៀបចំ (ត)

២.២ ការវិនិច្ឆ័យគណនេយ្យសំខាន់ៗនិងប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា(ត)

នៅក្នុងការរៀបចំឡើងនៃព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ការវិនិច្ឆ័យសំខាន់ៗ ដែលត្រូវបានធ្វើដោយគណៈគ្រប់គ្រងក្នុងការអនុវត្តនូវគោលនយោបាយគណនេយ្យ និង ប្រភពចម្បងនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា គឺដូចនឹងអ្វីដែលបានអនុវត្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែរ ។

២.៣ ការបង្ហាញជាប្រយោជន៍ប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ការកត់ត្រាប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានបង្ហាញក្នុងព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ ដូចដែលបានប្រកាសដោយធនាគារជាតិនៃកម្ពុជា ។

ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាមអត្រាចុងការិយបរិច្ឆេទនៃព័ត៌មានដោយឡែកខ្ទង់ចំណូល និងចំណាយ នៅក្នុងរបាយការណ៍ ចំណេញ ឬ ខាត និង លទ្ធផលលម្អិតផ្សេងៗ និងខ្ទង់នៅក្នុងលំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ។ លទ្ធផលនៃភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានកត់ត្រាក្នុងលទ្ធផលលម្អិតផ្សេងៗ ។

ព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាសដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកដូចខាងក្រោម៖

	អត្រាចុងការិយបរិច្ឆេទ	អត្រាមធ្យម៦ខែ	អត្រាមធ្យម៣ខែ
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	៤.០៧០	៤.០៦០	៤.០៥៦
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	៤.០៧៤	គ្មាន	គ្មាន
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	៤.០៧៥	៤.០៦១	៤.០៦៣

ការបង្កត់លេខ

តួលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កត់សម្រាប់ប្រាក់ដុល្លារអាមេរិក និងខ្ទង់លានសម្រាប់ប្រាក់រៀល។

ធនាគារវិស័យហិរញ្ញវត្ថុ បំណាច់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យត្រូវបានអនុវត្ត ដោយមានសង្គតិភាព ដូចរបាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ លើកលែងតែ ការអនុវត្តស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មដូចខាងក្រោម ។

៣.១ ស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មដែលមានសុពលភាពនៅក្នុងការិយបរិច្ឆេទនេះ

ការធ្វើវិសោធនកម្មទៅលើ CIAS ៣៧	កិច្ចសន្យាខាតបង់ - ថ្លៃដើមក្នុងការបំពេញកិច្ចសន្យា
ការកែសម្រួលប្រចាំឆ្នាំទៅលើស្តង់ដារ CIFRS ២០១៨-២០២០	- ការធ្វើវិសោធនកម្មទៅលើ CIFRS ១ ការអនុវត្តជាលើកដំបូងនៃស្តង់ដារ CIFRS - ការធ្វើវិសោធនកម្មទៅលើ CIFRS ៩ ឧបករណ៍ហិរញ្ញវត្ថុ - ការធ្វើវិសោធនកម្មទៅលើឧទាហរណ៍ពន្យល់លើ CIFRS ១៦ - ការធ្វើវិសោធនកម្មទៅលើ CIAS ៤១ កសិកម្ម
ការធ្វើវិសោធនកម្មទៅលើ CIAS ១៦	ទ្រព្យសម្បត្តិ និងបរិក្ខារ - ប្រាក់កម្រៃទទួលបានមុនពេលការដាក់ប្រើប្រាស់
ការធ្វើវិសោធនកម្មទៅលើ CIFRS ៣	យោងនៃក្របខណ្ឌទស្សនទាន

ការអនុវត្តស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មទាំងនេះ មិនមានផលប៉ះពាល់ជាសារវន្តទៅលើព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារឡើយ ។

៣.២ ស្តង់ដារថ្មី និងស្តង់ដារ CIFRSs ដែលបានកែប្រែដែលបានចេញផ្សាយតែពុំទាន់មានសុពលភាព

ស្តង់ដារគណនេយ្យថ្មីមួយចំនួន វិសោធនកម្មស្តង់ដារគណនេយ្យ និងការបកស្រាយលើស្តង់ដារគណនេយ្យត្រូវបានបោះផ្សាយ តែវាមិនមែនជាកាតព្វកិច្ចសម្រាប់ដំណាច់ការិយបរិច្ឆេទរបាយការណ៍ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២នោះឡើយ ហើយធនាគារក៏ពុំបានធ្វើការអនុវត្តមុនកាលកំណត់នោះដែរ។ ស្តង់ដារវិសោធនកម្ម ឬការបកស្រាយលើស្តង់ដារគណនេយ្យទាំងនេះ មិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់ធនាគារក្នុងការិយបរិច្ឆេទរបាយការណ៍បច្ចុប្បន្ន ឬនាពេលអនាគត និងដល់ប្រតិបត្តិការនាពេលអនាគតដែលអាចមើលឃើញនោះទេ ។

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំភាន់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

៤. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
វាស់វែងតាមតម្លៃដករំលស់				
ឥណទានពាណិជ្ជកម្ម	៥.១៧៦.៥៣៩.១៥១	២១.០៦៨.៥១៤	៤.៦០២.៣៤៨.០១៥	១៨.៧៤៩.៩៦៦
ឥណទានវិបារូបន៍	៧៩២.២៤៨.៧៦៧	៣.២២៤.៤៥២	៦០៨.៤៨៨.៩៧១	២.៤៧៨.៩៨៤
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	១០៣.៩២៩.១០៨	៤២២.៩៩១	៨៧.១២៥.៩៣៣	៣៥៤.៩៥១
ឥណទានយានយន្ត	៩.៧៤៧.៩០៤	៣៩.៦៧៤	៨.០០៣.៥៦៣	៣២.៦០៧
ឥណទានផ្តល់ដល់បុគ្គលិក	១៧.៦៦៥.៧២០	៧១.៨៩៩	១៦.៧៤៧.០៨៤	៦៨.២២៨
ឥណទានបុគ្គល	១.៦៤៤.០១៥	៦.៦៩១	១.២២៤.៥៧៧	៤.៩៨៩
ប័ណ្ណឥណទាន	១.៦២៤.៤២៣	៦.៦១៣	១.៤៦៧.២៦៤	៥.៩៧៧
ឥណទានដុលសរុប	៦.១០៣.៣៩៩.០៨៨	២៤.៨៤០.៨៣៤	៥.៣២៥.៤០៥.៤០៧	២១.៦៩៥.៧០២
សំវិធានធនលើការខាតបង់ពី				
ឱនភាពនៃតម្លៃ	(៦៥.០៩០.៨៩៨)	(២៦៤.៩២០)	(៤៦.៤១៥.៨១១)	(១៨៩.០៩៨)
	៦.០៣៨.៣០៨.១៩០	២៤.៥៧៥.៩១៤	៥.២៧៨.៩៨៩.៥៩៦	២១.៥០៦.៦០៤

ធនាគារវិជ្ជាជីវៈអេស៊ី បំភាន់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

៥. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ធនាគារបានចុះភតិសន្យាលើការជួលទ្រព្យសកម្មមួយមានអគារការិយាល័យ និងយានយន្ត។ ព័ត៌មានស្តីអំពីភតិសន្យាដែលធនាគារគឺជាភតិកៈត្រូវបានបង្ហាញដូចខាងក្រោម។

	អគារ		សរុប	
	ការិយាល័យ	យានយន្ត	ការិយាល័យ	លានរៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១				
តម្លៃដើម	៦០.៥១២.៧០៥	៣.១៤៧.៦៤៦	៦៣.៦៦០.៣៥១	២៥៩.៣៥២
រំលស់បង្គរ	២១.៤៧៤.៨៤៦	២.២៩២.២៦៧	២៣.៧៦៧.១១៣	៩៦.៨២៧
តម្លៃយោង	៣៩.០៣៧.៨៥៩	៨៥៥.៣៧៩	៣៩.៨៩៣.២៣៨	១៦២.៥២៥
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២				
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៦០.៥១២.៧០៥	៣.១៤៧.៦៤៦	៦៣.៦៦០.៣៥១	២៥៩.៣៥២
ការទិញបន្ថែម	២០.៦២៣.៧៩៤	៤៣៩.០១៥	២១.០៦២.៨០៩	៨៥.៥១៥
ការកែប្រែភតិសន្យា	(៩២.៥៧៨)	(៥២.៥៦៥)	(១៤៥.១៤៣)	(៥៨៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៤៥)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	៨១.០៤៣.៩២១	៣.៥៣៤.០៩៦	៨៤.៥៧៨.០១៧	៣៤៤.២៣៣
រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២១.៤៧៤.៨៤៦	២.២៩២.២៦៧	២៣.៧៦៧.១១៣	៩៦.៨២៧
រំលស់	៤.១៨៣.៧៥០	៤០៦.១៩១	៤.៥៩០.០៤១	១៨.៦៣៥
ការកែប្រែភតិសន្យា	៦១.២៣២	៣.៤៦៥	៦៤.៦៩៧	២៦៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៤៨)
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	២៦.៧៤១.៨២៨	២.៧០៥.៧២៧	២៩.៤៤៧.៥៥៥	១១៥.៦៧៧
តម្លៃយោង				
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	៥៤.៣០២.០៩៣	៨៣២.១៧៣	៥៥.១៣៤.២៦៦	២២៩.៩៥៦

ធនាគារវប្បធិការស៊ី ប៊ី កាត

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

៦. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កក់និងប្រាក់បង់មុន	៣៥.៩២៥.៨១៩	១៤៦.២១៨	២០.៦៨៥.២៧៩	៨៤.២៧២
គណនីត្រូវទទួលពី Master/Visa Card និង MoneyGram និងគណនីត្រូវ ទទួលផ្សេងៗ	២០.៥៥៤.៥០៩	៨៣.៦៥៧	១៣.៤៩៥.៥១៨	៥៤.៩៨១
ការចំណាយបុរេប្រទាន	៨.០៦២.៩៧៦	៣២.៨១៦	៤.០២១.០៩៦	១៦.៣៨២
ការផ្គត់ផ្គង់កាត	២.៤០០.៦៩០	៩.៧៧១	៣.៤៦៥.៥៣២	១៤.១១៩
ការវិនិយោគផ្សេងៗ	៧៦.១៨៥	៣១០	៧៦.១៨៥	៣១០
សំវិធានធនលើឱនភាពនៃតម្លៃ ប្រាក់កក់ និងគណនី ត្រូវទទួលផ្សេងៗ	(១.០៥២.៤៤៦)	(៤.២៨៣)	(១.០៥២.១២៨)	(៤.២៨៧)
	៦៥.៩៦៧.៧៣៣	២៦៨.៤៨៩	៤០.៦៩១.៤៨២	១៦៥.៧៧៧

ធនាគារវឌ្ឍន៍ស៊ី ប៊ី កាត់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

៧. មូលបត្របំណុល

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សញ្ញាប័ណ្ណសាជីវកម្ម	២១.៤២៣.៥២៧	៨៧.១៩៤	២១.៣១០.៩៩៦	៨៦.៨២១

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ធនាគារបានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ស្តីពីការបោះផ្សាយលក់សញ្ញាប័ណ្ណសាជីវកម្ម។

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ធនាគារបានទទួលការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរពី និយ័តករមូលបត្រកម្ពុជាហៅកាត់ថា "SERC" (ពីមុនគឺគណៈកម្មការមូលបត្រកម្ពុជា) លើទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មាន សម្រាប់ការបោះផ្សាយលក់សញ្ញាប័ណ្ណសាជីវកម្មរបស់ធនាគារជាសាធារណៈ។ សញ្ញាប័ណ្ណនេះត្រូវបានបោះផ្សាយទៅវិនិយោគិនចំនួន ៦៥ នាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្នុងចំនួនទឹកប្រាក់សរុប ៨៤.៨២១ ពាន់លានរៀល (ប្រមាណ ២០.៨២០.០៧៩ ដុល្លារអាមេរិក) ក្នុងរយៈពេល ៣ ឆ្នាំ និងអត្រាគូប៉ុង ៧,៧៥% ក្នុងមួយឆ្នាំ។ ការប្រាក់ត្រូវទូទាត់ជារៀងរាល់ពាក់កណ្តាលឆ្នាំ។

ធនាគារមិនមានការខកខានសងត្រលប់នៅប្រាក់ដើម ឬការប្រាក់ ឬការរំលោភបំពានណាមួយទាក់ទងនឹងមូលបត្របំណុលរបស់ធនាគារក្នុងឆ្នាំនេះទេ។

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ធនាគារបានធ្វើការទូទាត់ការប្រាក់លើមូលបត្របំណុល ជូនដល់វិនិយោគិន ជាទឹកប្រាក់សរុបចំនួន ៣.២៩៤ លានរៀល ឬ ប្រមាណ ៨០៩.៣៨៧ ដុល្លារអាមេរិក (២០២១៖ ៣.២៩៥ លានរៀល ឬ ប្រមាណ ៨០៨.៦១៤ ដុល្លារអាមេរិក) ។ សញ្ញាប័ណ្ណនឹងផុតកំណត់នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២២ ។

ធនាគារវិស័យហិរញ្ញវត្ថុស្របច្រក

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

៨. ប្រាក់កម្ចី

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កម្ចីវាស់វែងតាមតម្លៃ ដករំលស់				
ប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (ក)	៥១.៧២០.៤៧១	២១០.៥០២	១៦៧.២៧៦.៧៨៩	៦៨១.៤៨៦
ប្រាក់កម្ចីពីធនាគារ (ខ)	៥៤.៣៧៧.៤៥១	២២១.៣១៧	៣០.១២២.៨៣៧	១២២.៧២០
	<u>១០៦.០៩៧.៩២២</u>	<u>៤៣១.៨១៩</u>	<u>១៩៧.៣៩៩.៦២៦</u>	<u>៨០៤.២០៦</u>

(ក) នេះតំណាងឱ្យប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCOs) ចំនួន ៣៥ ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា (២០២១៖ ៣០ LPCOs)។ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី៣ខែ រហូតដល់ ១២ខែ(២០២១៖ ៣ខែ ដល់ ១២ខែ)។

(ខ) នេះតំណាងឱ្យប្រាក់កម្ចីពីធនាគារផ្សេងៗ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៣ខែ រហូតដល់ ៧ឆ្នាំ (២០២១៖ ៣ខែ ដល់ ៧ឆ្នាំ)។

LPCO ដែលទទួលបានពីធនាគារជាតិនៃកម្ពុជា ត្រូវបានធានាពេញលេញដោយមូលបត្រអាចជួញដូរបានជាប្រាក់ដុល្លារអាមេរិក។ ប្រាក់កម្ចីផ្សេងទៀត ពុំមានទ្រព្យធានានោះទេ ។ ប្រាក់កម្ចីខាងលើ ចំណាយអត្រាការប្រាក់ថេរចាប់ពី ១,៦៧% ទៅ ៦,១៥% ក្នុងមួយឆ្នាំ (២០២១៖ ០,៦៣% ទៅ ៦,៨៤%)។

៩. ចំណូលភតិសន្យា

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
កាលវិភាគតាមអាយុកាល៖				
ឆ្នាំទី១	១០.៥០៩.៧៦៤	៤២.៧៧៥	៨.៧៦៣.៥៨៦	៣៥.៧០៣
ឆ្នាំទី២	៩.៩៥១.១៤៤	៤០.៥០១	៧.៩២៦.៣៣៥	៣២.២៩២
ឆ្នាំទី៣	៩.៤៨៨.៨២៦	៣៨.៦២០	៧.៥១១.០២១	៣០.៦០០
ឆ្នាំទី៤	៩.០៤៤.៥៦៦	៣៦.៨១១	៦.៨០២.៧៥២	២៧.៧១៤
ឆ្នាំទី៥	៧.៩៩១.៣៤១	៣២.៥២៥	៦.០២២.៣៧២	២៤.៥៣៥
តទៅមុខ	២៤.៩៨៨.៩២២	១០១.៥៤២	១៣.២០៧.៨១៧	៥៣.៨០៩
	<u>៧១.៩៧៤.៥៦៣</u>	<u>២៩២.៧៧៤</u>	<u>៥០.២៣៣.៨៨៣</u>	<u>២០៤.៦៤៣</u>
ដក៖ ការប្រាក់មិនទាន់ទទួលស្គាល់	(១៣.០៨៤.៨៧៤)	(៥៣.២៥៦)	(៧.៧៧០.៥២៤)	(៣១.៦៥៧)
	<u>៥៨.៨៨៩.៦៨៩</u>	<u>២៣៩.៥១៨</u>	<u>៤២.៤៦៣.៣៥៩</u>	<u>១៧២.៩៨៦</u>

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីអិលស៊ី

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១០. ទុនបម្រុងតាមបទប្បញ្ញត្តិ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យដើមការិយបរិច្ឆេទ	៤៣.៦៣៧.៩០៩	១៧៧.៧៨១	៤២.១៤១.៨៨៧	១៧០.៤៦៤
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	៣៥.០៣៨.១៨១	១៤២.៦០៥	១.៤៩៦.០២២	៦.០៩៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៧៤)	-	១.២២២
សមតុល្យនាចុងការិយបរិច្ឆេទ	៧៨.៦៧៦.០៩០	៣២០.២១២	៤៣.៦៣៧.៩០៩	១៧៧.៧៨១

នៅក្នុងកំឡុងការិយបរិច្ឆេទ ធនាគារបានកក់ត្រាសំវិធានធនបន្ថែម ដែលជាលទ្ធផលនៃសារាចរណែនាំថ្មីរបស់ធនាគារជាតិនៃកម្ពុជា លេខ៧៧-០២១-២៣១៤ ស្តីពីកាតព្វកិច្ចធ្វើចំណាត់ថ្នាក់ និងសំវិធានធនចំពោះឥណទាន រៀបចំឡើងវិញចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ។

១១. ចំណូលពីការប្រាក់សុទ្ធ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	១៣៦.២៧៦.៤០២	៥៥២.៧៣៧	១០៧.១៧៧.៣៨១	៤៣៥.៤៦២
សមតុល្យនៅធនាគារជាតិនៃ កម្ពុជានិងធនាគារនានា	៣.៤៦៦.៣៧៥	១៤.០៦០	១.៨៩១.៩៨៦	៧.៦៨៧
មូលបត្រវិនិយោគ	៥៦៩.៥៩៨	២.៣១០	១៦៥.២៤៣	៦៧១
ផ្សេងៗ	៥១.២០៦	២០៨	២៨.៩៧៣	១១៨
	១៤០.៣០៣.៥៨១	៥៦៩.៣១៥	១០៩.២៦៣.៥៨៣	៤៤៣.៩៣៨

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំប៉ន

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១១. ចំណូលពីការប្រាក់សុទ្ធ (ត)

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	២៦៣.៩៨៩.៧៧១	១.០៧១.៧៩៨	២០៨.១៥២.៧០៥	៨៤៥.៣០៨
សមតុល្យនៅធនាគារជាតិនៃ កម្ពុជានិងធនាគារនានា	៦.៣៧០.៩៩៣	២៥.៨៦៦	៣.៦៦៨.៩៩២	១៤.៩០០
មូលបត្រវិនិយោគ	១.១២៧.៦០៤	៤.៥៧៨	៣១៩.៩១៧	១.២៩៩
ផ្សេងៗ	៩៩.៤៣៤	៤០៤	៦៤.៥៨៨	២៦២
	<u>២៧១.៥៨៧.៨០២</u>	<u>១.១០២.៦៤៦</u>	<u>២១២.២០៦.២០២</u>	<u>៨៦១.៧៦៩</u>

១២. ចំណាយបុគ្គលិក

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សនិងប្រាក់រង្វាន់	២២.៩៤៤.៨៣៩	៩៣.០៦៤	១៨.៧៩៥.០៨៨	៧៦.៣៦៤
ប្រាក់បំណាច់អតីតភាពការងារ	១.៤៤៦.៦៩៣	៥.៨៦៨	១.០៧៩.១៥៨	៤.៣៨៥
ចំណាយផ្សេងៗលើបុគ្គលិក	១.០៦០.៦៣០	៤.៣០២	៨០៩.០១៣	៣.២៨៧
	<u>២៥.៤៥២.១៦២</u>	<u>១០៣.២៣៤</u>	<u>២០.៦៨៣.២៥៩</u>	<u>៨៤.០៣៦</u>

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សនិងប្រាក់រង្វាន់	៤៣.៧៧៥.៤៦៦	១៧៧.៧២៨	៣៦.៧៥២.៦៣៩	១៤៩.២៥២
ប្រាក់បំណាច់អតីតភាពការងារ	២.៨៧៣.២៨៩	១១.៦៦៦	២.២២៨.៨៥១	៩.០៥១
ចំណាយផ្សេងៗលើបុគ្គលិក	១.៩២៦.០២៣	៧.៨២០	១.៥០៨.២២៤	៦.១២៦
	<u>៤៨.៥៧៤.៧៧៨</u>	<u>១៩៧.២១៤</u>	<u>៤០.៤៨៩.៧១៤</u>	<u>១៦៤.៤២៩</u>

ធនាគារវឌ្ឍន៍:អេស៊ី ចំកាត់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៣. សាច់ប្រាក់និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់និងសាច់ប្រាក់សមមូលរួមមាន៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	៤៤៥.៧១៥.៤០៧	១.៨១៤.០៦២	៥០៦.៤៣៨.៧៤៩	២.០៦៣.៧៣៨
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា	២៤៨.៨៥៩.៤១៧	១.០១២.៨៥៨	១៤៧.៦៥២.៦១៤	៦០១.៦៨៤
សមតុល្យនៅធនាគារនានា	១៧៩.២៤៦.៧៥៦	៧២៩.៥៣៣	២០៩.៤៩៩.៦៣៧	៨៥៣.៧១១
	<u>៨៧៣.៨២១.៥៨០</u>	<u>៣.៥៥៦.៤៥៣</u>	<u>៨៦៣.៥៩១.០០០</u>	<u>៣.៥១៩.១៣៣</u>

សាច់ប្រាក់ និង សាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី ដែលមានអាយុកាលដើម ៣ខែ ឬតិចជាងនេះ ដោយកាត់កងឥណទានវិបារូបន៍ដែលនៅសល់។ តម្លៃយោងនៃ ទ្រព្យសកម្មទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមស្រប។

១៤. ភាគីពាក់ព័ន្ធ

(ក) ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

ភាគីពាក់ព័ន្ធ	ទំនាក់ទំនង
ធនាគារជាតិកាណាដា	ភាគទុនិកមេចុងក្រោយបង្អស់
គណៈគ្រប់គ្រងសំខាន់ៗ	គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗទាក់ទងទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ
ក្រុមហ៊ុន Advanced Technology Asia IT	ញាតិសម្ព័ន្ធ

ធនាគារវិជ្ជាជីវៈស៊ី ប៊ី អិល

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៤. ភាគីពាក់ព័ន្ធ (ត)

ខ) សមតុល្យភាគីពាក់ព័ន្ធ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រង	៦.២០៦.៨៣១	២៥.២៦២	៥.២៥២.៥៤២	២១.៣៩៩
ប្រាក់បញ្ញើ និងប្រាក់តម្កល់ដោយអភិបាល និងគណៈគ្រប់គ្រង	៣.៩១៩.២២៧	១៥.៩៥១	៣.៣៦៣.៩៨៤	១៣.៧០៥
អនុបំណុលពីធនាគារជាតិ កាណាដា	១៤៤.១២៧.២១២	៥៨៦.៥៩៨	១៤៨.០២៧.៩៦២	៦០៣.០៦៦
ប្រាក់បញ្ញើនៅធនាគារជាតិ កាណាដា	១៥៦.១៤៧.៧៨៦	៦៣៥.៥២១	១៨៥.៧០៣.៣០១	៧៥៦.៥៥៥

(គ) ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលការប្រាក់ទៅលើឥណទានផ្តល់ឱ្យគណៈគ្រប់គ្រង	៥៨.២៧៤	២៣៦	៦៩.៣៩៧	២៨២
ចំណាយលើការប្រាក់បញ្ញើ និងប្រាក់តម្កល់ឱ្យអភិបាល និងគណៈគ្រប់គ្រង	៤.១៣០	១៧	១១.៧៦១	៤៨
ចំណាយលើការប្រាក់ឱ្យធនាគារជាតិ កាណាដា	២.៨៨០.៧៧២	១១.៦៨៤	២.២៩២.៧៧៧	៩.៣១៦
ចំណូលការប្រាក់ពីធនាគារជាតិ កាណាដា	៣៧៧.៧៥៩	១.៥៣២	១៣០.១៤១	៥២៩
ចំណាយលើសេវាកម្មពីញាតិសម្ព័ន្ធ	២៩៦.៤៨៨	១.២០៣	៣៤៣.៦១៧	១.៣៩៦

ធនាគារវប្បធម៌កម្ពុជា ភ្នំពេញ

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៤. ភាគីពាក់ព័ន្ធ (ត)

(គ) ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនានា (ត)

	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលការប្រាក់ទៅលើឥណទាន ផ្តល់ឱ្យគណៈគ្រប់គ្រង	១២៦.៣៩៨	៥១៣	១៣៥.២៥៥	៥៤៩
ចំណាយលើការប្រាក់បញ្ញើនិង ប្រាក់តម្កល់ឱ្យអភិបាលនិង គណៈគ្រប់គ្រង	១២.៧១៧	៥២	២៥.៨៥១	១០៥
ចំណាយលើការប្រាក់ឱ្យធនាគារជាតិ កាណាដា	៥.៧៥៦.៩៩៦	២៣.៣៧៣	៤.៥៨៦.៥៧២	១៨.៦២៦
ចំណូលការប្រាក់ពីធនាគារជាតិ កាណាដា	៥៧៦.៩៧៩	២.៣៤៣	១៣០.១៤១	៥២៩
ចំណាយលើការទិញទ្រព្យសម្បត្តិ និងបរិក្ខារពីញាតិសម្ព័ន្ធ	៦៧៧.៨២២	២.៧៥២	-	-
ចំណាយលើសេវាកម្មពីញាតិសម្ព័ន្ធ	៦០៤.៩៤៩	២.៤៥៦	៥៤៩.៩២៩	២.២៣៣

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៤. ភាគីពាក់ព័ន្ធ (ត)

(ឃ) ប្រាក់បៀវត្សរបស់អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ

	ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៣ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សនិងអត្ថប្រយោជន៍	៦.៤៤៧.៦៩៨	២៦.១៥២	៥.៥០៥.៧៦៦	២២.៣៧០
	ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ដំណាច់ការិយបរិច្ឆេទ ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សនិងអត្ថប្រយោជន៍	១៣.២៦៨.៥៣៣	៥៣.៨៧០	១០.០០៤.១៤២	៤០.៦២៧

ធនាគារវិបាក្រុមហ៊ុន ប៊ីកាត

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៥. កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានវិបាក្រុមហ៊ុន ដែលមិនទាន់បានប្រើ	២៧៩.៨៤៥.៣១៦	១.១៣៨.៩៧០	២៤០.៧១១.២៩២	៩៨០.៦៥៨
ការធានាលើការទូទាត់	១៣.៣២០.២២៣	៥៤.២១៣	១០.៥៤៤.៣០១	៤២.៩៥៧
មូលបត្របំណុល	១២.៨៥៥.២៦៦	៥២.៣២១	១២.១៦៤.២៣៣	៤៩.៥៥៧
លិខិតឥណទាន	១១.៩៥០.៥១៨	៤៨.៦៣៩	៧.៩៤៥.៥៩០	៣២.៣៧០
ប័ណ្ណឥណទានដែលមិនទាន់បានប្រើ	១០.២៩១.៤០២	៤១.៨៨៦	៩.៨៦០.០៧០	៤០.១៧០
មូលបត្រ	៤.៤០០.០០០	១៧.៩០៨	៤.៤០០.០០០	១៧.៩២៦
មូលបត្រលើការដេញថ្លៃ	៦៦៥.៩០៤	២.៧១០	៤០៨.៨៤៤	១.៦៦៦
មូលបត្របំណុលលើការធានា	៣៨៧.៧០២	១.៥៧៨	៧៨២.០៤៨	៣.១៨៦
ការធានាផ្សេងៗ	២៣៧.០០០	៩៦៥	២៣៧.០០០	៩៦៦
	៣៣៣.៩៥៣.៣៣១	១.៣៥៩.១៩០	២៨៧.០៥៣.៣៧៨	១.១៦៩.៤៥៦

១៦. ការវាយតម្លៃសាមញ្ញ

ប្រាក់ចំណូលមួយភាគធំរបស់ធនាគារគឺបានមកពីអាជីវកម្មផ្នែកតែមួយដែលជាឥណទាន និងការផ្តល់កម្ចី ហើយសកម្មភាពទាំងអស់ត្រូវបានធ្វើឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

១៧. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្របបង្ហាញពីចំនួនទឹកប្រាក់ដែលទ្រព្យសកម្ម អាចត្រូវបានប្តូរ ឬបំណុលត្រូវបានទូទាត់តាមមូលដ្ឋានធម្មតា ។ តម្លៃទីផ្សារ មិនអាចរកបានសម្រាប់ផ្នែកសំខាន់នៃទ្រព្យសកម្ម និងបំណុលនោះទេ ។ ហេតុនេះ តម្លៃទីផ្សារត្រូវផ្អែកលើការសន្មតរបស់គណៈគ្រប់គ្រង ដោយយោងតាមប្រភេទនៃទ្រព្យសកម្ម និងបំណុលទាំងនោះ ។ តាមទស្សនៈរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលមានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្រប ។ ក្នុងការធ្វើការវាយតម្លៃនេះ គណៈគ្រប់គ្រងសន្មតថាឥណទានផ្តល់ដល់អតិថិជន ត្រូវបានរក្សាទុករហូតដល់កាលកំណត់ជាមួយនឹងតម្លៃសមស្របស្មើនឹងតម្លៃយោងនៃឥណទានផ្តល់ដល់អតិថិជន ដែលត្រូវបានធ្វើនិយ័តកម្មលើសវិធានធនសម្រាប់ឥណទានខាតបង់ ប្រសិនបើមាន ។

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី ប៊ីអិលស៊ី

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសម្រាប់ប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ធនាគារ បានធ្វើឡើងស្របទៅនឹងគោលនយោបាយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។

សំវិធានធនលើការខាតបង់ - បម្រែបម្រួលនៃការខាតបង់ឥណទានរំពឹងទុក (ហៅកាត់ថា "ECL") នៃឥណទានផ្តល់ដល់អតិថិជន

តារាងខាងក្រោម សង្ខេបពីសំវិធានធនលើ ការខាតបង់ឥណទានផ្តល់ដល់អតិថិជនក្នុងកំឡុងការិយបរិច្ឆេទ៖

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL១២ខែ	ECL ពេញមួយ អាយុកាល	ECL ពេញមួយ អាយុកាល	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារអាមេរិក	លានរៀល
សំវិធានធនលើការខាតបង់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣២.០២៧.៤១៨	៤.១១៨.៨៨២	១០.២៦៩.៥១១	៤៦.៤១៥.៨១១	១៨៩.០៩៨
បម្រែបម្រួលសំវិធានធនលើការខាតបង់					
ធ្វើទៅដំណាក់កាលទី១	១.៦៣៩.៥០៩ (១.៣៥៥.១៦១)	(២៨៤.៣៤៨)	-	-	-
ធ្វើទៅដំណាក់កាលទី២	(២៥៩.១៦៤)	២៩៧.៣០០	(៣៨.១៣៦)	-	-
ធ្វើទៅដំណាក់កាលទី៣	(៤៤៨.៦៤៤)	(២.០៤៨.៧៨៤)	២.៤៩៧.៤២៨	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនលើ ការខាតបង់សុទ្ធ ^(១)	១.១៦២.៩៨៨	៣.៩៨២.០១៦	៧.៧០៦.៦១៣	១២.៨៥១.៦១៧	៥២.៣០៦
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១.៥៣១.៦៩៦	១៥៦.៣៥០	១.៨៦៣.៣៥៨	៣.៥៥១.៤០៤	១៤.៤៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៧៨៦.៣០០)	(២៩៦.១៩៧)	(៩៤៩.៣៦៨)	(២.០៣១.៨៦៥)	(៨.២៧០)
ការលុបចេញ	(៦៥៨)	(១០.៩៥៦)	(៨៤.៥៦៥)	(៩៦.០៦៩)	(៣៩១)
បម្រែបម្រួលនានា	៤.៤០០.០០០ ^(២)	-	-	៤.៤០០.០០០	១៧.៩០៨
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៨៥)
សំវិធានធនលើការខាតបង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២	៣៩.២៦៦.៨៤៥	៤.៨៤៣.៤៦០	២០.៩៨០.៥៩៣	៦៥.០៩០.៨៩៨	២៦៤.៩២០

^(១) រាប់បញ្ចូលការវាស់វែងឡើងវិញនៃសំវិធានធននៃការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូរហិរិមាណ និងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់ ។

^(២) នេះបង្ហាញពីការបន្ថែម ECL សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ សូមពិនិត្យកំណត់សម្គាល់ ១៩ (ក) សម្រាប់ព័ត៌មានលម្អិត ។

ធនាគារវិជ្ជាស៊ី ប៊ី កាត់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៨. ការក្របគ្រងហានិភ័យហិរញ្ញវត្ថុ (ត)

សំវិធានធនលើការខាតបង់ - បម្រែបម្រួលនៃការខាតបង់ឥណទានរំពឹងទុក (ហៅកាត់ថា "ECL") នៃឥណទានផ្តល់ដល់អតិថិជន (ត)

	ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១				
	ដំណាក់កាល	ដំណាក់កាល	ដំណាក់កាល		
	ទី១	ទី២	ទី៣		
	ECL១២ខែ	ECL	ECL		
	ពេញមួយអាណត្តិ	ពេញមួយអាណត្តិ	ពេញមួយអាណត្តិ	សរុប	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល	
សំវិធានធនលើការខាតបង់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១	៩.២៨៣.៧៦៧	២.៩៩៣.៩៩៥	៦.៤៩៤.៣៧៣	១៨.៧៧២.១៣៥	៧៥.៩៣៣
បម្រែបម្រួលសំវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	៨២.៩៩០	(៨២.៩៩០)	-	-	-
ផ្ទេរទៅដំណាក់កាលទី២	(៤៥.៩២៤)	៦៩.៨២២	(២៣.៨៩៨)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៤០.៩២៩)	(៨៣៨.៦០៧)	៨៧៩.៥៣៦	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនលើការខាតបង់សុទ្ធ ^(១)	២.៧១៥.៤២២	៩១៣.៩៦៦	៩៤៦.៥០០	៤.៥៧៥.៨៨៨	១៨.៦៤៧
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១.២៨៨.៤១៥	៤០៧	១៥៦.៩៥៤	១.៤៤៥.៧៧៦	៥.៨៩២
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៤៩៥.៨៧៥)	(២០២.៥៦៩)	(៧៥៣.៣៧៣)	(១.៤៥១.៨១៧)	(៥.៩១៦)
ការលុបចេញ	-	(៣.៨០៩)	(៥៧.៥៦១)	(៦១.៣៧០)	(២៥០)
បម្រែបម្រួលនានា	១១.០០០.០០០ ^(២)	-	-	១១.០០០.០០០	៤៤.៨២៥
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៥៦២
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១	<u>២៣.៧៨៧.៨៦៦</u>	<u>២.៨៥០.២១៥</u>	<u>៧.៦៤២.៥៣១</u>	<u>៣៤.២៨០.៦១២</u>	<u>១៣៩.៦៩៣</u>

(១) រាប់បញ្ចូលការវាស់វែងឡើងវិញនៃសំវិធានធននៃការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូររូបិយប័ណ្ណ និងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់ ។

(២) នេះបង្ហាញពីការបន្ថែម ECL សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ សូមពិនិត្យកំណត់សម្គាល់ ១៩ (ក) សម្រាប់ព័ត៌មានលម្អិត ។

ធនាគារវិជ្ជាជីវៈ បំណាច់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព

ការវិភាគតាមអាយុកាលនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីអាយុកាលទៅតាមកិច្ចសន្យាជាក់ស្តែងដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ ។ ផលបូកនៃសមតុល្យដែលបានបង្ហាញនៅក្នុងការវិភាគតាមអាយុកាលមិនអាច ផ្គូផ្គងជាមួយនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ។ នេះដោយសារតែការវិភាគតាមអាយុកាល រួមបញ្ចូល លំហូរសាច់ប្រាក់ទាំងអស់ដែលទាក់ទងនឹងប្រាក់ដើម ដោយផ្អែកលើមូលដ្ឋានមិនធ្វើអប្បហារ ។ ចំនួនទឹកប្រាក់សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាចំនួនអតិបរិមាដែលអាចត្រូវបានដកចេញក្រោមកិច្ចសន្យាឥណទាន ឬត្រូវបានអនុវត្តក្រោមកិច្ចសន្យាធានាហិរញ្ញវត្ថុដែលរួមបញ្ចូលទាំងរយៈពេលដំបូងដែល កិច្ចសន្យាទាំងនេះត្រូវបានទូទាត់ ។ លំហូរសាច់ប្រាក់មិនធ្វើអប្បហារ ជាបំណុលដែលស្ថិតនៅក្រោម កិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាប្រហាក់ប្រហែល ដោយបែងចែកផ្អែកលើកាលបរិច្ឆេទដំបូងដែលគេអាចត្រូវបានអនុវត្ត ។

ធនាគារវិជ្ជាជីវៈ បំណាច់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល(ចេញ) ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ច្បាប់លាស់ ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	៤៤៥.៧១៥.៤០៧	៤៤៥.៧១៥.៤០៧	៤៤៥.៧១៥.៤០៧	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.២៩១.៥៩៤.២១៥	១.២៩៣.៤៦៤.០៣៥	២៦២.៥៩០.៥២៩	២០៣.៥១៨.៩៨៤	២៨៩.៧៦២.៩៩៩	-	-	៥៣៧.៥៩១.៥២៣
សមតុល្យនៅធនាគារនានា	៤៥៥.២៦២.៨៦៧	៤៥៩.០១៦.៥០៧	២១១.១៩៦.៥៣៤	៨៥.៤៥៩.៧៦៨	១៧២.៣៦០.២០៥	-	-	-
ឥណទានផ្តល់ដល់អតិថិជន	៦.០៣៨.៣០៨.១៩០	៨.១១៧.៣៨៩.៥៥៩	២១៧.២៣៦.៦៤៦	៣១៨.០២៥.៧១៥	១.៤៦៩.៣២៧.៣៣៧	៣.៨៧២.៤០៤.៤៤៣	២.២៤០.៣៩៥.៣១៨	-
មូលបត្រវិនិយោគ	៣៧.៨៣៧.៥៦១	៤០.៨៣០.៩៦៨	៣.០៨៦.៤២៥	-	១.០៣៤.៣៦០	៣៦.៧១០.១៨៣	-	-
ទ្រព្យសកម្មផ្សេងៗ	៣៤.០០០.១៩៦	៣៤.០០០.១៩៦	១៩.៦០៣.៥៤១	១០០.៧៨៧	១០០.១៩២	១.៧៨៦.៧២១	៤.៣៩៤.៩៧៨	៨.០១៣.៩៧៧
សមមូលជាដុល្លារអាមេរិក	៨.៣០២.៧១៨.៤៣៦	១០.៣៩០.៤១៦.៥៧២	១.១៤៩.៤២៩.០៨២	៦០៧.១០៥.២៥៤	១.៩៣២.៥៨៥.០៩៣	៣.៩១០.៩១១.៣៤៧	២.២៤៤.៧៩០.២៩៦	៥៤៥.៦០៥.៥០០
សមមូលជាលានរៀល	៣៣.៧៩២.០៦៤	៤២.២៨៨.៩៩៥	៤.៦៧៨.១៧៧	២.៤៧០.៩១៨	៧.៨៦៥.៦២១	១៥.៩១៧.៣៦៨	៩.១៣៦.២៩៧	២.២២០.៦១៤

ធនាគារវប្បធម៌ ធីតា

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង	លំហូរចូល/(ចេញ)	រហូតដល់១ខែ	>១-៣ខែ	>៣-១២ខែ	>១-៥ឆ្នាំ	លើសពី៥ឆ្នាំ	ច្បាស់លាស់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់ធនាគារនិង								
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(១៥៣.៨៣៣.៣៦៨)	(១៥៦.៧៧៦.៦៩៥)	(៤៥.៣៨៨.៧៤៧)	(៤៤.២១១.៣៣៨)	(៦១.៤៨៧.៧៩៦)	(៥.៦៨៨.៨១៤)	-	-
ប្រាក់បញ្ញើរបស់អតិថិជន	(៦.៧២៩.៣១៣.៥៩៨)	(៦.៧៧១.០០៦.២២២)	(៥.៦៨១.៤២១.២១៩)	(២៤៨.០១៩.២៦៤)	(៧៩១.៨៤៩.៤៥៤)	(៤៩.៧១៦.២៨៥)	-	-
មូលបត្របំណុល	(២១.៤២៣.៥២៧)	(២១.៦២១.៥៤៩)	-	(២១.៦២១.៥៤៩)	-	-	-	-
ប្រាក់កម្ចី	(១០៦.០៩៧.៩២២)	(១០៩.០៩៦.៤០៩)	(១៤.២៤៧.៧០៤)	(៦៣.៨១១.៣៨៥)	(២៦.១៤៤.៧៣២)	(៥១៤.៥៤២)	(៤.៣៧៨.០៤៦)	-
អនុបំណុល	(១៤៤.១២៧.២១២)	(១៨៨.១៨០.៧៩៥)	-	-	(៣.៦៥៧.៤៣៦)	(១១៣.៥១២.៤៨២)	(៧១.០១០.៨៧៧)	-
បំណុលភតិសន្យា	(៥៨.៨៤៩.៦៨៩)	(៧១.៩៣៤.៥៦៣)	(៩០៧.០១៧)	(២.៦០២.៥៥២)	(៧.០០០.១៩៥)	(៣៦.៤៧៥.៨៧៧)	(២៤.៩៤៨.៩២២)	-
បំណុលផ្សេងៗ	(៤២.៥១២.៥៤៩)	(៤២.៥១២.៥៤៩)	-	(២១.៩៨០.៥១១)	(៩.៨៤៤.៤១០)	(១០.២៥០.៧៦១)	(៤៣៦.៨៦៧)	-
	(៧.២៥៦.១៥៧.៨៦៥)	(៧.៣៦១.១២៨.៧៨២)	(៥.៧៤១.៩៦៤.៦៨៧)	(៤០២.២៤៦.៥៩៩)	(៨៩៩.៩៨៤.០២៣)	(២១៦.១៥៨.៧៦១)	(១០០.៧៧៤.៧១២)	-
កិច្ចសន្យាឥណទាននិង								
កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(៣២៩.៣១៦.៣៣២)	(១៩.៥៩១.៩២២)	(៥៧.៩៤៥.០៤៩)	(២៣៨.៤០៤.៨៧៧)	(១៣.៣៦៤.៩៨៧)	(៩.៤៩៧)	-
សមមូលជាដុល្លារអាមេរិក	(៧.២៥៦.១៥៧.៨៦៥)	(៧.៦៩០.៤៤៥.១១៤)	(៥.៧៦១.៥៥៦.៦០៩)	(៤៦០.១៩១.៦៤៨)	(១.១៣៨.៣៨៨.៩០០)	(២២៩.៥២៣.៧៤៨)	(១០០.៧៨៤.២០៩)	-
សមមូលជាលានរៀល	(២៩.៥៣២.៥៦៣)	(៣១.៣០០.១១២)	(២៣.៤៤៩.៥៣៥)	(១.៨៧២.៩៨០)	(៤.៦៣៣.២៤៣)	(៩៣៤.១៦២)	(៤១០.១៩២)	-

ធនាគារវប្បធិការស៊ី ចំកាត់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

	តម្លៃដុល							មិនមានអាយុកាល
	តម្លៃយោង	លំហូរចូល(ចេញ)	រហូតដល់១ខែ	>១-៣ខែ	>៣-១២ខែ	>១-៥ឆ្នាំ	លើសពី ៥ឆ្នាំ	ច្បាស់លាស់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	៤៧៨.៨២៩.៨៣៤	៤៧៨.៨២៩.៨៣៤	៤៧៨.៨២៩.៨៣៤	-	-	-	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៣៥៣.៩៥៣.៧៦៩	១.៣៥៤.៣៥៦.០៣៥	២៤៨.៣៩២.០៨៩	១៩៩.៥០៩.២៩២	៤២២.១៧៩.១២៦	-	-	៤៨៤.២៧៥.៥២៨
សមតុល្យនៅធនាគារនានា	៥៥៧.៤៥៦.១១៤	៥៦២.៥៣១.៦៦៩	២៧៣.៦៦៥.៣៤៤	៣៩.៨២៧.៦២៦	២៤៩.០៣៨.៦៩៩	-	-	-
ឥណទានផ្តល់ដល់អតិថិជន	៥.២៧៨.៩៨៩.៥៩៦	៧.១៤៣.០៧៣.០៥១	១៦៦.១៩៣.៧០៨	២៥៨.៣២០.៦៤៥	១.២៧២.៧២៥.៤៥៨	៣.៥១៤.៥៦១.៥០០	១.៩៣១.២៧១.៧៤០	-
មូលបត្រវិនិយោគ	៣៦.៨៣៩.៦៧៥	៤១.០០៧.១៩១	-	-	៣.១១២.៩៣៨	៣៧.៨៩៤.២៥៣	-	-
ទ្រព្យសកម្មផ្សេងៗ	២៤.៥៣០.៣៨២	២៤.៥៣០.៣៨២	១២.៥៩៣.៧០៣	១០៤.៣៨០	១៧២.៦៣០	១.៥២៦.៤៩០	៤.៣០២.២២៥	៥.៨៣០.៩៥៤
សមមូលជាដុល្លារអាមេរិក	៧.៧៣០.៥៩៩.៣៧០	៩.៦០៤.៣២៨.១៦២	១.១៧៩.៦៧៤.៦៧៨	៤៩៧.៧៦១.៩៤៣	១.៩៤៧.២២៨.៨៥១	៣.៥៥៣.៩៨២.២៤៣	១.៩៣៥.៥៧៣.៩៦៥	៤៩០.១០៦.៤៨២
សមមូលជាលានរៀល	៣១.៤៩៥.៤៦២	៣៩.១២៨.០៣៣	៤.៨០៥.៩៩៥	២.០២៧.៨៨២	៧.៩៣៣.០១០	១៤.៤៧៨.៩២៤	៧.៨៨៥.៥២៨	១.៩៩៦.៦៩៤

ធនាគារវប្បធម៌ ម៉ាកាត

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមអាយុកាលនៃទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុ (ត)

	តម្លៃដុល						មិនមានអាយុកាល	
	តម្លៃយោង ដុល្លារអាមេរិក	លំហូរចូល/(ចេញ) ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	>១-៣ខែ ដុល្លារអាមេរិក	>៣-១២ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក	ច្បាប់លាស់ ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុលមិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់ធនាគារនិង								
គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	(៩៥.៥៣១.៧៤២)	(៩៦.៦០៤.៩២៣)	(៧២.៣២៩.៩៣៧)	-	(២២.៧៦០.៨៤៥)	(១.៥១៤.១៤១)	-	-
ប្រាក់បញ្ញើរបស់អតិថិជន	(៦.២០៨.១៩៨.៣៤៣)	(៦.២៣៩.៤១៦.១៨៥)	(៥.៣៦២.៤៣២.៥២៨)	(២១៩.៧៥៩.៩៧៤)	(៦១៧.៦២៤.៤៦១)	(៣៩.៥៩៩.២២២)	-	-
មូលបត្របំណុល	(២១.៣១០.៩៩៦)	(២២.៤២៨.១២៩)	-	(៨០៦.៥៨០)	(២១.៦២១.៥៤៩)	-	-	-
ប្រាក់កម្ចី	(១៩៧.៣៩៩.៦២៦)	(២០៥.២៦៨.៤១៤)	(៦៣.៥២២.៤២៣)	(៣០.៨៨៣.១៩៥)	(១០៥.៧០៨.៧៤០)	(៤៧៥.០៨៩)	(៤.៦៧៨.៩៦៧)	-
អនុបំណុល	(១៤៨.០២៧.៩៦២)	(១៩៧.៧២៥.១៥៦)	-	-	(២.១៣១.៨០១)	(១២២.៩៨១.២១៩)	(៧២.៦១២.១៣៦)	-
បំណុលភតិសន្យា	(៤២.៤៦៣.៣៥៥)	(៥០.២៣៣.៨៨៣)	(៧៨០.៧២១)	(១.៤៨៧.១២២)	(៦.៤៩៥.៧៤៣)	(២៤.២៦២.៤៨០)	(១៣.២០៧.៨១៧)	-
បំណុលផ្សេងៗ	(៤៦.៥៤៣.៤២៥)	(៤៦.៥៤៣.៤២៥)	(២.៨១៧)	(២២.៨៦៣.៥៧៩)	(៦.៣៥៤.១៩៩)	(១៦.២៩០.៣៥៥)	(១.០៣២.៤៧៥)	-
	<u>(៦.៧៥៩.៤៧៥.៤៤៩)</u>	<u>(៦.៨៥៨.២២០.១១៥)</u>	<u>(៥.៤៩៩.០៦៨.៤២៦)</u>	<u>(២៧៥.៨០០.៤៥០)</u>	<u>(៧៨២.៦៩៧.៣៣៨)</u>	<u>(២០៩.១២២.៥០៦)</u>	<u>(៩១.៥៣១.៣៩៥)</u>	<u>-</u>
កិច្ចសន្យាឥណទាននិង								
កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(២៤២.៤១៦.៣៧៨)	(១៤.៧២៩.៨៥៦)	(៣៧.៧២៦.២៤២)	(២១៧.៥៣០.៥១៩)	(១២.៤២៩.៧៦១)	-	-
សមមូលជាដុល្លារអាមេរិក	<u>(៦.៧៥៩.៤៧៥.៤៤៩)</u>	<u>(៧.១០០.៦៣៦.៤៩៣)</u>	<u>(៥.៥១៣.៧៩៧.២៨២)</u>	<u>(៣១៣.៥២៦.៦៩២)</u>	<u>(១.០០០.២២៧.៨៥៧)</u>	<u>(២២១.៥៥២.២៦៧)</u>	<u>(៩១.៥៣១.៣៩៥)</u>	<u>-</u>
សមមូលជាលានរៀល	<u>(២៧.៥៣៨.១០៣)</u>	<u>(២៩.០៩០.៩៥៣)</u>	<u>(២២.៤៦៣.២១៤)</u>	<u>(១.២៧៧.៣០៨)</u>	<u>(៤.០៧៤.៩២៨)</u>	<u>(៩០២.៦០៤)</u>	<u>(៣៧២.៨៩៩)</u>	<u>-</u>

ធនាគារវិនិយោគៈ ម៉ាកាត

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៩. ផលប៉ះពាល់ពីជម្ងឺកូរ៉ូណា-១៩

ផលប៉ះពាល់នៃវីរុសកូរ៉ូណា (“កូរ៉ូណា-១៩”) បានរាតត្បាតភូមិសាស្ត្រជាច្រើនជាសកលលោក ។ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នអន្តរជាតិបណ្តាលអំពី ជំងឺកូរ៉ូណា-១៩ នៅក្នុងខែមករា ឆ្នាំ២០២០ និងបានចាត់ថ្នាក់វីរុសនេះជាជំងឺរាតត្បាតជាសកលលោកនៅក្នុងខែមីនា ឆ្នាំ២០២០ ។ ការរីករាលដាលនៃជំងឺកូរ៉ូណា-១៩ មានផលប៉ះពាល់ជាខ្លាំង ដល់សុខភាព និងការបន្តអាជីវកម្ម ។

ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ និងការធ្វើអាជីវកម្មនៅក្នុងរយៈពេលដែលមិនធ្លាប់មានពីមុនមក ដែលរួមមានដូចជាការអនុញ្ញាតឱ្យធ្វើការរៀបចំឥណទានឡើងវិញ និងការបង្កើតនៃធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្របសម្រួលគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ។

គណៈគ្រប់គ្រងនឹងបន្តការត្រួតពិនិត្យពីផលប៉ះពាល់នៃជំងឺកូរ៉ូណា-១៩ និងចាត់គ្រប់វិធានការទប់ស្កាត់រាល់ឥទ្ធិពលដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារ ។

ធនាគារបានធ្វើការវិនិច្ឆ័យចំពោះផលប៉ះពាល់នៃជំងឺកូរ៉ូណា-១៩ ទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដារព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាដែលស្របនឹងការគណនាគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១ ដូចខាងក្រោម៖

(ក) ការខាតបង់ឥណទានដែលរំពឹងទុក

ប្រូបាប៊ីលីតេនៃការខកខានសង (ហៅកាត់ថា“PD”)

PD ត្រូវបានគណនាដោយប្រើទិន្នន័យម៉ាទ្រីសប្រចាំខែសម្រាប់រយៈពេល ៧ ឆ្នាំកន្លងមកនេះដែលមាន ៧២ ម៉ាទ្រីស ។ វិធីសាស្ត្រលម្អិតជាងមុន ត្រូវបានអនុវត្តដោយបំបែកដំណាក់កាលទី ១ ទៅ “ក្រុម ០” ដែលមិនមានថ្ងៃហួសពេលកំណត់ និង “ក្រុម ១” ដែលមានឥណទានហួសកាលកំណត់ពី ១ ទៅ ២៩ ថ្ងៃ ។

អត្រាខាតបង់ពេលខកខានសង (ហៅកាត់ថា“LGD”)

គណនីសកម្មដែលនៅតែមានបន្តសកម្មភាពប្រមូលត្រឡប់មកវិញ ត្រូវបានដាក់បញ្ចូលក្នុងការគណនា LGD ផ្អែកលើការវិភាគរយៈពេលរបស់ LGD ។ ផលប៉ះពាល់សម្រាប់ការគណនា LGD ត្រូវបានកែប្រែពីការប្រើប្រាស់ ទំហំប៉ះពាល់ពេលខកខានសង (ហៅកាត់ថា “EAD”) ដែលនៅបន្តមានការកើនឡើងនៅក្នុងម៉ូដែលចាស់ ។ កម្រិត LGD តាមវិស័យ ត្រូវបានកែតម្រូវឱ្យស្របទៅតាមការបែងចែកដែលប្រើប្រាស់ក្នុងការគណនា PD ។

ធនាគារវិជ្ជាជីវៈ ភីអិលស៊ី បំភាន់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៩. ផលប៉ះពាល់ពីឆ្នាំកូរ៉ូណា-១៩ (ត)

(ក) ការខាតបង់ឥណទានដែលរំពឹងទុក (ត)

លទ្ធផលផ្តល់ផ្លូវលើប្រូបាប៊ីលីតេ (Probability weighted outcome)

បច្ចុប្បន្ននេះ ការកំណត់សេណារីយ៉ូមូលដ្ឋាន ល្អ និងអាក្រក់ ត្រូវបានផ្តល់ការផ្តល់ផ្លូវផ្ទៃក្នុងជា ៦០% ២០% និង ២០% រៀងគ្នា ។

ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ (Forward-looking information)

ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខត្រូវបានប្រើប្រាស់សម្រាប់តែ PD¹ សម្រាប់ LGD ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខមិនត្រូវបានប្រើប្រាស់នោះទេ ដោយសារតែមិនមានព័ត៌មាននៃការខកខានសងគ្រប់គ្រាន់នៅត្រីមាសមុនៗដើម្បីធ្វើការវិភាគស្ថិតិរំពឹងទុកទៅថ្ងៃខាងមុខ ដោយមានភាពជឿទុកចិត្តបាននោះទេ ។

កត្តាម៉ាក្រូសេដ្ឋកិច្ចចម្បងៗ

កត្តាម៉ាក្រូសេដ្ឋកិច្ចដែលត្រូវបានកំណត់និងប្រើប្រាស់សម្រាប់ PD ដែលរំពឹងទុក ទៅថ្ងៃខាងមុខមានដូចខាងក្រោម៖

PD តាមផ្នែក	កត្តាម៉ាក្រូសេដ្ឋកិច្ច ^(១)
កសិកម្ម	សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់កម្ពុជា
សំណង់និងអចលនទ្រព្យ	ផលិតផលក្នុងស្រុកសរុប (ផសស) គិតតាមថ្លៃបច្ចុប្បន្ន
ការជួលអចលនទ្រព្យ	ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា គិតតាមថ្លៃថេរ ឆ្នាំ២០០០
ផលិតកម្ម	លំហូរនៃវិនិយោគទុនផ្ទាល់ពីបរទេស
ការលក់ដុំនិងរាយ	សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់កម្ពុជា
សេវាកម្ម	ផលិតផលក្នុងស្រុកសរុប (ផសស) គិតតាមថ្លៃបច្ចុប្បន្ន
ឥណទានបុគ្គល	ផលិតផលក្នុងស្រុកសរុប (ផសស) គិតតាមថ្លៃបច្ចុប្បន្ន

^(១) កត្តាម៉ាក្រូសេដ្ឋកិច្ចទាំងអស់មានមូលដ្ឋាននៅក្នុងបរិបទប្រទេសកម្ពុជាលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ។

ធនាគារក៏បានបន្ថែម ECL ចំនួន ៣០ លានដុល្លារ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ (២០២១៖ ២៥.៦ លានដុល្លារ) ។ ការបន្ថែម ECL គឺនៅក្នុងរូបភាពសេណារីយ៉ូស្រ្តូស ដែលឥណទានរៀបចំឡើងវិញជាក់លាក់មួយចំនួននឹងត្រូវបានខកខានក្នុងការសងគ្រលប់ ដោយផ្អែកលើអត្រាខកខាន របស់ឥណទានរៀបចំឡើងវិញ ដែលផុតកំណត់រយៈពេលលើកលែង ដោយសារតែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចក្រោមបរិបទជំងឺកូរ៉ូណា-១៩ ការកើនឡើងអតិផរណានៃពិភពលោក និងការរីកសាយភាយភាពអវិជ្ជមានពីសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ធនាគារវិជ្ជាជីវៈកម្ពុជា បំណាច់

កំណត់សម្គាល់លើព័ត៌មានហិរញ្ញវត្ថុសង្ខេបប្រចាំត្រីមាស

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ និង ៦ខែ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

១៩. ផលប៉ះពាល់ពីជំងឺកូវីដ-១៩ (ត)

(ខ) គណនេយ្យសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែ

ធនាគារបានធ្វើការពិចារណា អំពីកត្តាសេដ្ឋកិច្ច និង បានពន្យារការសងប្រាក់កម្ចី សម្រាប់អ្នកខ្ចីប្រាក់ ដែលអាជីវកម្មរបស់គេ ត្រូវបានរងប៉ះពាល់ដោយ ជំងឺកូវីដ-១៩ រហូតដល់រយៈពេល ១២ខែចំពោះគ្រប់វិស័យ ។ ការចំណេញ និងការខាតបង់ពីការកែប្រែលក្ខខណ្ឌទាំងនេះមិនបានចាត់ទុកជាសារវន្តឡើយ ។

(គ) ការប៉ាន់ស្មានការវាយតម្លៃនិងការវិនិច្ឆ័យ

ធនាគារបានគិតគូរអំពីផលប៉ះពាល់ ដែលបង្កឡើងពីភាពប្រែប្រួល នៃសេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងការ កំណត់តួលេខរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលការកំណត់នេះគឺជាការកំណត់ល្អបំផុត របស់គណៈគ្រប់គ្រងពីឯកភាពលើព័ត៌មានដែលមាន ។ ប៉ុន្តែទីផ្សារមិនទាន់មានស្ថេរភាព ដូចនេះតួលេខដែល បានកំណត់អាចមានការប្រែប្រួលទៅតាមបម្រែបម្រួលទីផ្សារ ។